របៀបពិនិត្យមើល ចំនួនទឹកប្រាក់ក្នុង តណនីរបស់អ្នក

HOW TO VIEW YOUR ACCOUNT BALANCE

Smart Wi-Fi WW	
	EN~
	BRED BANK cambodia
LOGIN	
PASSWORD	
<u>No login yet?</u>	Forgot password?
	CONNECT
	Q L u 4.62.21

ដើម្បីពិនិត្យមើលចំនួនទឹកប្រាក់ក្នុងគណនីរបស់អ្នក អ្នកនឹងត្រូវ ការព័ត៌មានដូចខាងក្រោម៖

In order to view your account balance you will need:

<mark>លេខកូដសម្ងាត់របស់អ្នក</mark> Your password





<mark>ដំហានទី១</mark> _{Step 1}

- ចូលកម្មវិធី BRED Bank Cambodia Connect ដោយបញ្ចូលនូវ៖ Log in to the BRED Bank Cambodia Connect app:
- បញ្ចូលលេខកូដសម្ងាត់ ដែលអ្នកបានបង្កើត Enter your password
- 2 បន្ទាប់មកចុចលើ
 "Connect"
 Then click "Connect"





<mark>ដំហានទី២</mark> Step 2

នៅលើទំព័រដើម ចុចលើ "Accounts"

On the home screen, click **"Accounts"**





<mark>ដំហានទី៣</mark> Step 3

អ្នកនឹងឃើញសមតុល្យសាប់ ប្រាក់ក្នុងគណនីរបស់អ្នក You can see your available balance

ចុចលើសញ្ញាចុចបី ": " ដើម្បីដូរឈ្មោះគណនី ស្វែងរកព័ត៌មានគណនី និងបោះពុម្ពព័ត៌មានលម្អិតរបស់គណនី។

Click the three dots " " to modify account alias, find account information, and print account details.

